

**សេចក្តីបន្ថែម B – គម្រោងផែនការអប់រំ និងការផ្សព្វផ្សាយពិស្តាររបស់អ្នកបោះឆ្នោត**

មន្ត្រីចុះឈ្មោះអ្នកបោះឆ្នោត (ROV) ប្រចាំខោនធី Santa Clara ប្តេជ្ញាចិត្តធ្វើពិធានាការចូលរួមរបស់អ្នកបោះឆ្នោតក្នុងចំណោមពលរដ្ឋនៅក្នុងខោនធី ។ គម្រោងអប់រំនិងផ្សព្វផ្សាយដាក់ចេញនូវសកម្មភាពផ្សេងៗដែលអាចធ្វើបានក្នុងគោលបំណងបង្កើននូវភាពជាដៃគូអ្នកចូលរួមជាមួយនិងសហគមន៍ ពង្រីកឱកាសចូលរួមពីពលរដ្ឋ និងលើកកម្ពស់បទពិសោធន៍ចូលរួមរបស់អ្នកបោះឆ្នោតជាមួយនឹងមណ្ឌលបោះឆ្នោតគំរូ ។ សកម្មភាពខាងក្រោមនេះត្រូវបានគ្រោងធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីបង្កើនចំនួនអ្នកចុះឈ្មោះបោះឆ្នោត និងបង្កើនចំនួនអ្នកចូលរួមបោះឆ្នោតជាមួយវិទ្យាល័យ ។

**ប្រភេទការផ្សព្វផ្សាយ៖**

- ការផ្សព្វផ្សាយតាមបែបបូរាណ៖ សកម្មភាពដូចរាយខាងក្រោមបង្ហាញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអប់រំនិងផ្សព្វផ្សាយពីគម្រោង ROV និងចូលរួមពេញមួយឆ្នាំដោយមិនគិតពីការបោះឆ្នោតតាមកំណត់ ។ នៅតាមសកម្មភាពទាំងនេះ ROV ផ្តល់ឯកសារស្តីពីការអប់រំដល់អ្នកបោះឆ្នោត ធនធានឯកសាររដ្ឋាភិបាលនិងពលរដ្ឋ សម្ភារៈផ្សព្វផ្សាយ ដែលមានដាក់រូបសញ្ញារបស់មន្ត្រីចុះបញ្ជីបោះឆ្នោតនិងនៅក្នុងការពិភាក្សាស៊ីជម្រៅទៅដល់សាធារណ ។
  - ការដាក់សំណើជាផ្លូវការ – ព្រឹត្តិការណ៍ផ្សព្វផ្សាយទូទៅស្ថិតនៅក្រោមសំណើផ្លូវការដើម្បីផ្តល់ធនធាន ឯកសារ ការអប់រំដល់អ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត និងការជ្រើសរើសមន្ត្រីបោះឆ្នោត ។
  - ការទទួលរៀបចំស្តង់តូបផ្សព្វផ្សាយ – ដើម្បីឆ្លើយតបទៅតាមសំណើសុំរៀបចំព្រឹត្តិការណ៍ខ្នាតធំនៅកណ្តាលវាល ពីដីបុណ្យ និងសន្និបាតនោះ យើងផ្តល់ធនធាន ឯកសារ ការអប់រំដល់អ្នកបោះឆ្នោត ការចុះឈ្មោះអ្នកបោះឆ្នោត និងការជ្រើសរើសមន្ត្រីបោះឆ្នោត ។
  - ការបណ្តុះបណ្តាលការចុះឈ្មោះអ្នកបោះឆ្នោត – ដើម្បីឆ្លើយតបទៅតាមសំណើរបស់បុគ្គល/អង្គការនោះ យើងផ្តល់ការបណ្តុះបណ្តាលពីរបៀបធ្វើជាអ្នករៀបចំកម្មវិធីជម្រុញអ្នកបោះឆ្នោតផ្នែកទៅលើធនធានសម្ភារៈពីរដ្ឋលេខាធិការ ។
  - បទបង្ហាញពីការអប់រំដល់អ្នកបោះឆ្នោត – ដើម្បីឆ្លើយតបតាមសំណើ/អង្គការនានានោះ បទបង្ហាញពីការអប់រំដល់អ្នកបោះឆ្នោតក្តោបទៅលើការផ្លាស់ប្តូរទាំងឡាយនៅក្នុងច្បាប់ស្តីពីជម្រើសអ្នកបោះឆ្នោត ច្បាប់ 101 សិទ្ធិបោះឆ្នោត និងរបៀបចុះឈ្មោះបោះឆ្នោត/ការចុះឈ្មោះបោះឆ្នោតទុកជាមុន ។
  - កម្មវិធីទាក់ទាញការចុះឈ្មោះអ្នកបោះឆ្នោតនៅតាមវិទ្យាល័យ – សម្របសម្រួល និងជួយក្នុងការរៀបចំកម្មវិធីជម្រុញការចុះឈ្មោះអ្នកបោះឆ្នោត ។

- ព្រឹត្តិការណ៍បង្កើតបណ្តាញ/ព្រឹត្តិការណ៍ពលរដ្ឋនានា – វត្តមានចូលរួមនិងការកសាងភាពជាដៃគូនៅតាមព្រឹត្តិការណ៍សហគមន៍និងព្រឹត្តិការណ៍គាំទ្រសម្រាប់សភាពពណ៌ជួរកម្មវិធីក្រុងផ្សេងៗ មណ្ឌលក្រុមប្រឹក្សាក្រុង ។ល។
- កម្មវិធីផ្សព្វផ្សាយជាក់លាក់ពីច្បាប់ជម្រើសអ្នកបោះឆ្នោត៖ ROV នឹងបន្តអប់រំដល់អ្នកបោះឆ្នោតអំពីការកែប្រែដែលត្រូវបានអនុវត្តនៅក្រោមច្បាប់ជម្រើសរបស់អ្នកបោះឆ្នោត (Voter's Choice Act)។ សកម្មភាពធ្វើដូចជាតារាងរាយដូចខាងក្រោម តំណាងឲ្យប្រភេទទាំងឡាយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយដែល ROV នឹងធ្វើជាអ្នកទទួលភ្ញៀវ អ្នកចូលរួម និងសហការជាមួយសមាជិកនិងអង្គការនៃខោនធី Santa Clara៖
  - ការបង្ហាញអោយស្គាល់
  - ម៉ោងពិភាក្សា ឬ សំណួរនិងចម្លើយតាមវគ្គ
  - ការកសាងភាពជាដៃគូ (កិច្ចប្រជុំដោយផ្ទាល់ជាមួយនិង CBOs)
  - សិក្ខាសាលា (សម្រាប់សហគមន៍មានតម្រូវការផ្នែកតាមវគ្គភាសានិងលទ្ធភាពចូលរួម)
  - កម្មវិធីបណ្តុះបណ្តាលគ្រូបង្វឹក (TTT) (បណ្តុះបណ្តាលចូលរួមផ្សព្វផ្សាយដើម្បីរៀបចំសារសម្រាប់ខ្លួនឯងនិងដើម្បីពង្រីកសារឱ្យដឹងបន្ថែមច្រើនទៀត)
  - គ្រឿងបរិក្ខារបោះឆ្នោត/ម៉ាស៊ីនកត់ត្រា

ការធ្វើឈ្មោះនិម្មិត/សារដំណឹង៖ ខោនធី Santa Clara បានសម្រេចចិត្តយ៉ាងច្បាស់លាស់ដោយត្រូវផ្តល់អាទិភាពលើការផ្សព្វផ្សាយព័ត៌មានអំពីមជ្ឈមណ្ឌលបោះឆ្នោត និងសេវាផ្សេងៗដែលពួកគេផ្តល់ជូន រួមមានព័ត៌មានអំពីអ្នកបោះឆ្នោតម្នាក់ៗដែលទទួលបានសន្លឹកឆ្នោតដែលបោះតាមសំបុត្រ។ ROV នឹងបន្តយកចិត្តទុកដាក់លើអ្នកបោះឆ្នោតដែលស្ថិតក្រោមឥទ្ធិពលនៃច្បាប់ជម្រើសអ្នកបោះឆ្នោត (Voter's Choice Act, VCA) ៖ អ្នកបោះឆ្នោតដែលចង់មកបោះឆ្នោតដោយផ្ទាល់។